

**របៀបវារៈ**

**សិក្ខាសាលា**

**ស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ**

- សហការរៀបចំដោយ៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក
- កាលបរិច្ឆេទ ៖ ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៧
- ទីកន្លែង ៖ សណ្ឋាគារសុខាភ័ព្ស

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧	
០៧:៣០-០៨:៣០	ចុះឈ្មោះសមាជិកសមាជិកានៃអង្គសិក្ខាសាលា
០៨:៣០-០៨:៤៥	សុន្ទរកថាស្វាគមន៍របស់លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជានៃធនាគារពិភពលោក
០៨:៤៥-០៩:០០	សុន្ទរកថាបើករបស់ឯកឧត្តមកិត្តិបណ្ឌិត <b>ពេជ្រ ម៉ីនធីន</b> រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
០៩:០០-០៩:១០	ប្រកាសរបៀបវារៈនៃអង្គសិក្ខាសាលាដោយ Jana Kunicova មន្ត្រីឯកទេសជាន់ខ្ពស់វិស័យសាធារណៈ
០៩:១០-៩:៣០	សម្រាកពិសារអាហារសម្រន់
៩:៣០-១១:០០	<p>- បទបង្ហាញស្តីពី "ច្បាប់ បទប្បញ្ញត្តិក្របខ័ណ្ឌគតិយុត្ត និងយន្តការផ្តល់សេវាដោយលើកយកឧទាហរណ៍ពីក្រុមប្រទេសក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(OECD) និងប្រទេសអាមេរិចឡាទីន" ដោយលោក <b>Edgardo Mosqueira</b> អ្នកឯកទេសគ្រប់គ្រងវិស័យសាធារណៈនៃធនាគារពិភពលោក (៣០ នាទី)</p> <p>- បទបង្ហាញស្តីពី "ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការប្រមូលព័ត៌មាន" ដោយឯកឧត្តម <b>គង់ វិបុល</b> ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៣០ នាទី)</p> <p>-សំណួរ និងចម្លើយ (៣០ នាទី) អ្នកសម្របសម្រួល៖លោក <b>សុ សុខប៊ុនធឿន</b> មន្ត្រីឯកទេសវិស័យសាធារណៈនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា</p>
១១:០០-១២:៣០	<p>-បទបង្ហាញស្តីពី "ទស្សនទាននៃក្របខ័ណ្ឌគតិយុត្តរួមស្តីពីសេវាសាធារណៈ" ដោយលោកជំទាវ <b>នាង លីណា</b> អគ្គលេខាធិការរង ក្រសួងមុខងារសាធារណៈ (៣០ នាទី)</p> <p>-វេទិកាពិភាក្សាដោយមានការចូលរួមពីវគ្គិសិករពីធនាគារពិភពលោក៖ (៣០ នាទី)</p> <ul style="list-style-type: none"> <li>• Edgardo Mosquira</li> <li>• Zubair Bhatti</li> <li>• Kai Kaiser</li> </ul> <p>-សំណួរ និងចម្លើយ (៣០ នាទី) អ្នកសម្របសម្រួល៖ Fanny Weiner</p>
១២:៣០-១៣:៣០	សម្រាកពិសារអាហារថ្ងៃត្រង់
១៣:៣០-១៥:០០	<p>-បទបង្ហាញស្តីពី "វិមជ្ឈការ និងការផ្ទេរមុខងារ" ដោយឯកឧត្តម <b>ចាន់ សុផា</b> អគ្គនាយករង ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០ នាទី)</p> <p>-បទបង្ហាញស្តីពី "នីតិវិធីហិរញ្ញវត្ថុ និងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ" ដោយ ឯកឧត្តមបណ្ឌិត <b>ឌី សុវណ្ណ</b> អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច</p>

	<p>និងហិរញ្ញវត្ថុ (២០ នាទី)</p> <p>-បទបង្ហាញស្តីពី“គោលនយោបាយដើម្បីលើកកម្ពស់ការផ្តល់សេវាអប់រំ” ដោយលោក <b>ឆៀ សុផល</b> ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងអប់រំ យុវជន និងកីឡា (២០ នាទី)</p> <p>-សំណួរ និងចម្លើយ (៣០ នាទី)</p> <p>អ្នកសម្របសម្រួល៖ អ្នកស្រី Leah April មន្ត្រីឯកទេសជាន់ខ្ពស់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា</p>
<p>១៥:០០-១៥:៣០</p>	<p>សម្រាកពិសារអាហារសម្រន់</p>
<p>១៥:៣០-១៦:៣០</p>	<p>-វេទិកាពិភាក្សាដោយលើកយកបទពិសោធន៍ពីប្រទេសអាមេរិចឡាទីន ប្រទេសប៉ាគីស្ថាន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន ដែលមានការចូលរួមពីវាក្លិនមកពីធនាគារពិភពលោក៖</p> <ul style="list-style-type: none"> <li>• Edgardo Mosquera</li> <li>• Zubair Bhatti</li> <li>• Sabah Rashid</li> </ul> <p>អ្នកសម្របសម្រួល៖ Kai Kaiser</p>
<p>១៦:៣០-១៦:៤៥</p>	<p>សរុបលទ្ធផលថ្ងៃទី១ដោយ <b>Jana Kunicova</b> មន្ត្រីឯកទេសជាន់ខ្ពស់វិស័យសាធារណៈ</p>
<p>១៦:៤៥-១៨:០០</p>	<p>កម្មវិធីជួបជុំពិសាអាហារសម្រន់ពេលល្ងាច</p>
<p>ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧</p>	
<p>០៧:៣០-០៨:០០</p>	<p>ចុះឈ្មោះសមាជិកសមាជិកនៃអង្គសិក្ខាសាលា</p>
<p>០៨:០០-៩:៣០</p>	<p>-បទបង្ហាញស្តីពី “យុទ្ធសាស្ត្រជាតិសមុទ្រខ្សែវែនប្រទេសម៉ាឡេស៊ី” ដោយលោក <b>Abu Bakar Jambol</b> មកពីក្រសួងហិរញ្ញវត្ថុនៃប្រទេសម៉ាឡេស៊ី (៣០ នាទី)</p> <p>-បទបង្ហាញស្តីពី “ការពង្រឹងផ្នែកសេវាអតិថិជន” ដោយលោក <b>ឱម អង្គរស</b> ប្រធាននាយកដ្ឋានអាជីវកម្ម នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (៣០ នាទី)</p> <p>-វេទិកាពិភាក្សាដោយលើកយកបទពិសោធន៍ពីប្រទេសអាមេរិចឡាទីន ប្រទេសប៉ាគីស្ថាន និងប្រទេសហ្វីលីពីន ដែលមានការចូលរួមពីវាក្លិនមកពីធនាគារពិភពលោក៖ (៣០ នាទី)</p> <ul style="list-style-type: none"> <li>• Kai Kaiser</li> <li>• Zubair Bhatti</li> <li>• Edgardo Mosqueira</li> </ul> <p>អ្នកសម្របសម្រួល៖ Jana Kunicova</p>
<p>៩:៣០-១០:៣០</p>	<p>-បទបង្ហាញស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ” ដោយ <b>Dr. Yusminar Yunus</b> ផ្នែករៀបចំផែនការគ្រប់គ្រង និងទំនើបការរូបនីយកម្មរដ្ឋបាលម៉ាឡេស៊ី (MAMPU) នាយកដ្ឋាននាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី (៣០ នាទី)</p> <p>-វេទិកាពិភាក្សាដោយលើកយកបទពិសោធន៍ពីប្រទេសកូឡុំប៊ី ប្រទេសប៉ាគីស្ថាន និងប្រទេសអាល់បានីដែលមានការចូលរួមពីវាក្លិនមកពីធនាគារពិភពលោក៖ (៣០ នាទី)</p> <ul style="list-style-type: none"> <li>• Edgardo Mosquera</li> <li>• Zubair Bhatti</li> <li>• Jana Kunicova</li> </ul> <p>អ្នកសម្របសម្រួល៖ Kai Kaiser</p>
<p>១០:៣០-១០:៤៥</p>	<p>ចំណាប់អារម្មណ៍ដោយ <b>Jana Kunicova</b> មន្ត្រីឯកទេសជាន់ខ្ពស់វិស័យសាធារណៈ</p>
<p>១០:៤៥-១១:០០</p>	<p>សុន្ទរកថាបិទដោយឯកឧត្តម <b>យក់ ម៉ីនណា</b> រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ</p>

